

## **ពិធីសារសម្រាប់អាងហែលទឹកសាធារណៈ៖ ឧបសម្ព័ន្ធ ក**

គម្រូវការខាងក្រោមអនុវត្តចំពោះអាងហែលទឹកសាធារណៈទាំងអស់។ អាងហែលទឹកសាធារណៈរួមមានអាងហែលទឹកអាងហែលទឹកក្តីបក្តី បរិវារអាងហែលទឹកក្តីបក្តីសុខភាពឬក្តីបក្តីបហាត់ប្រាណអាងហែលទឹកអាងហែលទឹកមណ្ឌលថែទាំពេលថ្ងៃមានអាជ្ញាប័ណ្ណអាងហែលទឹកមណ្ឌល វេជ្ជសាស្ត្រអាងហែលទឹកនិទាយរដូវវិវារអាងហែលទឹកអាងហែលទឹកក្រុងទីសាលាសាធារណៈបងកជនអាងហែលទឹក; អាងហែលទឹក សួនកម្សាន្តឬអាងហែលទឹកអាងហែលទឹកអាងហែលទឹកមានគោលបំណងពិសេសនិងអាងហែលទឹកសាលារៀន។ នេះមិនអនុវត្តចំពោះ អាងហែលទឹកដែលមានទីតាំងស្ថិតនៅក្នុងគ្រួសារតែមួយទេ។ បន្ថែមលើលក្ខខណ្ឌដែលបានកំណត់លើអាងហែលទឹកដោយអភិបាលនិង មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺការចែករំលែកកន្លែងរស់នៅជាមួយអាងហែលទឹកត្រូវគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងពិធីសារនេះ សម្រាប់អាងហែលទឹកសាធារណៈ។ ពិធីសារនេះត្រូវតែអនុវត្តនិងបិទផ្សាយមុនពេលបើកអាងទឹក។

អាងហែលទឹក / អាងហែលទឹក jacuzzi / អាងហែលទឹកឧទ្យានទឹកនិងក្តារបន្ទះតូចៗដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានកំសាន្តនឹងត្រូវបិទ រហូតដល់មានការអនុញ្ញាតឱ្យដំណើរការឡើងវិញឬដំណើរការពេញលេញ។

អាងហែលទឹកសម្រាប់ស្នាក់នៅ (ឧទាហរណ៍អាងហែលទឹកក្នុងផ្ទះផ្ទះល្វែងគ្រែនិងអាហារពេលព្រឹកអាងហែលទឹកអាងហែលទឹកអាងហែល ទឹកសមាគមសមាជិកក្នុងផ្ទះ) គម្រូវឱ្យប្រកាន់ខ្ជាប់នូវពិធីសារទាំងនេះតាមដែលអាចធ្វើទៅបាន។ peration ។

សូមកត់សម្គាល់៖ ឯកសារនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលដែលព័ត៌មាននិងធនធានបន្ថែមអាចបានដូច្នេះត្រូវប្រាកដថាពិនិត្យ មើលគេហទំព័ររបស់ឡងប៊ិច \_COVID-19 នៅ [www.longbeach.gov/covid19](http://www.longbeach.gov/covid19) ជាទៀងទាត់សម្រាប់ការធ្វើបច្ចុប្បន្នភាពលើឯកសារនេះ។

បញ្ជីផ្ទៀងផ្ទាត់នេះរួមមាន៖

- ១។ វិធានការដើម្បីធានាឱ្យមានភាពខុសគ្នានៃរាងកាយ
- ២។ វិធានការដើម្បីធានាការគ្រប់គ្រងការឆ្លង
- ៣។ ទំនាក់ទំនងជាមួយនិយោជិកនិងសាធារណជន
- ៤។ វិធានការដើម្បីធានាបាននូវការទទួលបាននូវសេវាកម្មចាំបាច់ប្រកបដោយសមធម៌

### **ត្រៀមបរិក្ខារទាំងអស់ដែលមានអាងហែលទឹកត្រូវអនុវត្តរាល់វិធានការណ៍ដែលអាចអនុវត្តបានដែលមាននៅខាងក្រោមហើយ ត្រៀមពន្យល់ពីមូលហេតុដែលវិធានការណ៍ណាមួយដែលមិនត្រូវបានអនុវត្តដែលមិនអាចត្រូវអនុវត្តបាន។**

<b>ឈ្មោះអាជីវកម្ម:</b>	
<b>អាសយដ្ឋាន:</b>	

**ក - គោលនយោបាយការងារនិងវិធានការណ៍ដើម្បីការពារសុខភាពនិយោជិក (ពិនិត្យមើលអ្វីដែលអនុវត្តចំពោះកន្លែង)**

- មនុស្សគ្រប់រូបដែលអាចបំពេញភារកិច្ចរបស់ពួកគេពីផ្ទះត្រូវបានគេណែនាំឱ្យធ្វើ។
- បុគ្គលិកងាយរងគ្រោះ (អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ) ត្រូវបានចាត់តាំងឱ្យធ្វើការដែលអាចធ្វើបាន ពីផ្ទះនៅពេលណាដែលអាចធ្វើទៅបាន។
- និយោជិកទាំងអស់ត្រូវបានគេប្រាប់មិនឱ្យមកធ្វើការប្រសិនបើឈឺហើយធ្វើតាមការបញ្ជាទិញសុខភាពឡងប៊ិចសម្រាប់ភាពងាយ ខ្លួនឯងប្រសិនបើអាចអនុវត្តបាន។
  - បង្កើតបញ្ជីឈ្មោះនៃបុគ្គលិកបម្រុងដែលបានបណ្តុះបណ្តាល។

**រាយការណ៍អំពីអំពើហិង្សា**  
**សូមទូរស័ព្ទមក: (៥៦២) ៥៧០-២៦៣៣ ឬ**  
**EMAIL: CETASKFORCE@LONGBEACH.GOV**

- នៅពេលទទួលបានដំណឹងថានិយោជកម្នាក់ឬច្រើននាក់ធ្វើការស្នើសុំវិជ្ជមានឬមានរោគសញ្ញាស្របគ្នានឹង កូវីដ-១៩ (ករណី) និយោជកមានផែនការឬពិធីសារដើម្បីឱ្យមានករណីដាច់ដោយឡែកពីគេនៅផ្ទះហើយតម្រូវឱ្យមានខ្លួនឯងភ្លាមៗ ការដាក់ឱ្យនៅដាច់ពីគេនៃនិយោជកទាំងអស់ដែលមានការប៉ះពាល់នៅកន្លែងធ្វើការចំពោះករណី។ ផែនការរបស់និយោជកគួរពិចារណាលើពិធីសារសម្រាប់និយោជកដែលជាប់ទាំងអស់មានសិទ្ធិចូលដំណើរការឬសាកល្បងសម្រាប់ កូវីដ-១៩ ដើម្បីកំណត់ថាតើមានការបង្ហាញកន្លែងធ្វើការបន្ថែមដែលអាចតម្រូវឱ្យមានវិធានការត្រួតពិនិត្យបន្ថែម កូវីដ-១៩ ដែរឬទេ។
- ក្នុងករណីដែលមានករណីចំនួន ៣ រឺច្រើនជាងនេះត្រូវបានរកឃើញនៅក្នុងកន្លែងធ្វើការក្នុងរយៈពេល ១៤ ថ្ងៃនិយោជកគួរតែរាយការណ៍ពីចង្កោមនេះទៅមន្ទីរសុខាភិបាលនិងសេវាមនុស្សនៃទីក្រុងឡុងប៊ិចតាមលេខ ៥៦២-៥៧០-INFO ។
- ការត្រួតពិនិត្យរោគសញ្ញាត្រូវបានធ្វើឡើងមុនពេលនិយោជកអាចចូលធ្វើការ។ ការត្រួតពិនិត្យត្រូវតែរាប់បញ្ចូលការឆែកឆេរទាក់ទងនឹងការក្អកដង្ហើមខ្លីឬក្តៅខ្លួននិងរោគសញ្ញាផ្សេងទៀតដែលបុគ្គលិកអាចនឹងជួបប្រទះ។ ការត្រួតពិនិត្យទាំងនេះអាចត្រូវបានធ្វើឡើងពីចម្ងាយឬដោយផ្ទាល់នៅពេលមកដល់បុគ្គលិក។ ការត្រួតពិនិត្យសីតុណ្ហភាពក៏គួរតែត្រូវបានធ្វើនៅកន្លែងធ្វើការប្រសិនបើអាច។
- និយោជកទាំងអស់ដែលមានទំនាក់ទំនងជាមួយសាធារណជនឬនិយោជកផ្សេងទៀតក្នុងកំឡុងពេលផ្លាស់ប្តូរវេនរបស់ពួកគេត្រូវបានផ្តល់ជូនដោយមិនចាំបាច់បង់ថ្លៃលើមុខគ្របមុខ។ ការបិទបាំងគឺត្រូវពាក់ដោយនិយោជកគ្រប់ពេលវេលាក្នុងពេលថ្ងៃធ្វើការនៅពេលមានទំនាក់ទំនងឬទំនងជាទាក់ទងជាមួយអ្នកដទៃ។ និយោជកត្រូវបានណែនាំឱ្យលាងសំអាតគម្របមុខរាល់ថ្ងៃ។
  - និយោជកមិនចាំបាច់ពាក់គម្របក្រណាត់ពេលបុគ្គលិកនៅម្នាក់ឯងឬពេលចូលទឹក។
- អ្នកការពារជីវិតដែលកំពុងការពារជីវិតយ៉ាងសកម្មក៏មិនត្រូវបានគេរំពឹងថានឹងតាមដានការលាងដៃការប្រើប្រាស់គម្របមុខក្រណាត់ឬការឃ្លាតឆ្ងាយពីសង្គមដល់អ្នកដទៃដែរ។
  - ចាត់តាំងនិយោជកម្នាក់ទៀតដើម្បីតាមដានការអនុវត្តពិធីសារដែលឃ្លាតឆ្ងាយពីសង្គម។ និយោជកទាំងអស់គួរតែដឹងថាតើបុគ្គលនេះជានរណានិងរបៀបទាក់ទងបុគ្គលនោះ។
- ការឈប់សម្រាកត្រូវបានធ្វើឱ្យស្មុគស្មាញដើម្បីធានាថាប្រាំមួយ (6) ហ្វីតរវាងបុគ្គលិកអាចត្រូវបានថែរក្សានៅក្នុងបន្ទប់សម្រាកគ្រប់ពេល។
- និយោជកត្រូវបានហាមឃាត់មិនឱ្យបរិភោគឬផឹកនៅកន្លែងផ្សេងទៀតក្រៅពីកន្លែងដែលបានកំណត់ដើម្បីធានាថារបាំងមុខត្រូវបានពាក់ជាប់លាប់និងត្រឹមត្រូវ។
- គ្រឿងបរិក្ខារដែលមានមេរោគនិងគ្រឿងផ្គត់ផ្គង់ដែលអាចរកបានសម្រាប់បុគ្គលិកនៅទីតាំងដូចខាងក្រោម៖
 

---
- អនាម័យលាងដៃមានប្រសិទ្ធិភាពប្រឆាំងនឹង កូវីដ-១៩ មានសំរាប់បុគ្គលិកទាំងអស់ដែលមានទីតាំងដូចខាងក្រោម៖
 

---
- និយោជកត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកឱ្យបានញឹកញាប់ដើម្បីលាងដៃ។
- ច្បាប់ថតចម្លងពិធីសារនេះត្រូវបានចែកចាយដល់និយោជកម្នាក់ៗ។
- ស្រេចចិត្ត - ពិពណ៌នាវិធានការណ៍ផ្សេងទៀត៖ \_\_\_\_\_

**ខ។ ផ្ទៀងផ្ទាត់ធានាភាពខុសគ្នានៃឃ្លាតឆ្ងាយរាងកាយនិងអនាម័យ**

**រាយការណ៍អំពីអំពើហិង្សា**  
**សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ**  
**EMAIL: CETASKFORCE@LONGBEACH.GOV**

- ការរំញុកប្រាំមួយហ្វីតត្រូវមានហើយអ្នកហែលទឹកមិនលើសពីម្នាក់ក្នុងមួយផ្លូវដែលមានផ្លូវកូច។
- អាងហែលទឹកដែលមានសមត្ថភាពចែករំលែកមានកំណត់សម្រាប់មនុស្ស ១០ នាក់នៅក្នុងអាងទឹកក្នុងពេលតែមួយហើយមិនត្រូវលើសពីចំនួនអតិបរិមាណនៃការកាន់កាប់បច្ចុប្បន្ននៃអាងហែលទឹកឡើយ។
- អាងហែលទឹកសាធារណៈត្រូវបានកំណត់ត្រឹម ៥០% នៃសមត្ថភាពអាងដែលមានស្រាប់។
- មិនអនុញ្ញាតឱ្យមានក្រុមធំឬពិធីជប់លៀងអាងហែលទឹកឡើយ។ សមាជិកនៃគ្រួសារតែមួយអាចនៅជាមួយគ្នា។
- អនុវត្តនូវពេលវេលាដែលបានគ្រោងទុកសម្រាប់ប្រើនៅថ្ងៃមាញឹកបំផុតដើម្បីគ្រប់គ្រងលំហូរអ្នកប្រើប្រាស់។
- បិទស្ប៉ាមើមក្តៅនិងចាកហ្វី។
- ឧទ្យានទឹកនៅតែបិទ។
- ការប្រើប្រាស់កន្លែងលេងបាញ់ទឹកនិងលក្ខណៈពិសេសនៃទឹកត្រូវបានអនុញ្ញាតប្រសិនបើភាពខុសគ្នានៃរាងកាយអាចត្រូវបានថែរក្សាដោយអ្នកប្រើប្រាស់ទាំងអស់ដែលមិនមែនជាសមាជិកគ្រួសារតែមួយ។
- បន្ទប់ចំហុយនៅតែបិទ
- កៅអីនិង / ឬគុករតែនៅឆ្ងាយពីគ្នាយ៉ាងតិច ៦ ហ្វីតពីគ្នា។ ប្រសិនបើពួកគេមិនអាចស្ថិតនៅឆ្ងាយពួកគេគួរតែត្រូវបានធានានិងរក្សាទុក។
- ក្រើនរំលឹកដល់អ្នកប្រើប្រាស់នៅអាងហែលទឹក / អាងហែលទឹកឱ្យពាក់គម្របមុខពេលធ្វើដំណើរឆ្លងកាត់តំបន់រួមនៃទ្រព្យសម្បត្តិដែលវាមិនអាចធ្វើទៅបានដើម្បីរក្សាការឃ្លាតឆ្ងាយពីរាងកាយរួមទាំងទៅនិងចេញពីអាងហែលទឹកនិងបន្ទប់ទឹករួមគ្នា។
- ផ្តល់ជូនអនាម័យដៃដល់អ្នកប្រើប្រាស់នៅអាងហែលទឹកឬចូលទៅកាន់កន្លែងលាងដៃ។
- ឧស្សាហ៍ឆែកបន្ទប់គេងរួមគ្នាដើម្បីធានាថាពួកគេស្តុកទុកជាមួយសាប៊ូដៃនិងកន្សែងក្រដាស។
- ការផ្លាស់ប្តូរបន្ទប់និងបន្ទប់ងូតទឹកគួរតែត្រូវបានត្រួតពិនិត្យដើម្បីធានាថាចំនួនមនុស្សនៅខាងក្នុងក្នុងពេលតែមួយអនុញ្ញាតឱ្យមានភាពខុសគ្នាខាងសង្គម។ ការផ្លាស់ប្តូរបន្ទប់ (មិនមែនបន្ទប់សំរាក) ប្រហែលជាត្រូវការបិទទ្វារឬមានសិទ្ធិចូលមានកំណត់ដើម្បីសម្រេចបាននូវការឃ្លាតឆ្ងាយពីសង្គម។
- នៅពេលដែលអាចធ្វើទៅបានត្រូវបានណែនាំឱ្យបង្រៀនហែលទឹកនិងគ្រួសារកម្មភាពក្រុមបង្រៀន (ឧទាហរណ៍ថ្នាក់ហាត់ប្រាណ) ពីជាន់អាង។ សម្រាប់ថ្នាក់ហែលទឹកទាំងនោះដែលតម្រូវឱ្យមានមុខបូជិតស្និទ្ធសូមប្រើឪពុកម្តាយឬសមាជិកគ្រួសារដូចគ្នាឱ្យនៅក្នុងទឹកជាមួយកុមារឬឱ្យគ្រូហែលទឹកពាក់បាំងមុខនិងធ្វើការជាមួយសិស្សក្នុងម្នាក់ សមត្ថភាពមួយនិងមួយ។ អ្នកចូលរួមនៃមេរៀនហែលទឹកជាក្រុមថ្នាក់ហាត់ប្រាណជាក្រុមនិងអ្នកទស្សនានៅលើអាងហែលទឹកតែងតែរក្សាចម្ងាយនៃសង្គមចំនួន ៦ ហ្វីត។
- ការប្រើប្រាស់អាងហែលទឹកក្នុងផ្ទះត្រូវបានអនុញ្ញាតប្រសិនបើប្រព័ន្ធខ្យល់ក្នុងផ្ទះកំពុងដំណើរការបានត្រឹមត្រូវ។ បន្ថែមលើប្រព័ន្ធខ្យល់ការបង្កើនការណែនាំនិងចលនាខ្យល់ខាងក្រៅដោយការបើកបង្អួចនិងទ្វារត្រូវបានណែនាំដរាបណាវាមិនបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពដល់បុគ្គលិកបុគ្គលិកឬអ្នកប្រើប្រាស់អាង / អាងតំបន់។

**គ។ ធ្វើផ្ទះកំណត់សម្រាប់ការបញ្ជាក់ច្បាស់លាស់**

- បង្កើតផែនការមាត់មគជាលាយលក្ខណ៍អក្សរដែលកំណត់ផ្ទៃដែលត្រូវប៉ះញឹកញាប់ដែលត្រូវរាប់បញ្ចូលកាលវិភាគនិងអ្នកដែលត្រូវបានចាត់តាំងដើម្បីបំពេញភារកិច្ចលាងកំចាត់រោគ។
- នៅទីតាំងដែលគ្មានមនុស្សនៅនឹងកន្លែងដើម្បីតាមដានកិច្ចខិតខំប្រឹងប្រែងនៃការលាងបានផ្តល់នូវជូតលាងកំចាត់រោគដែលអ្នកប្រើអាង / អាងអាចប្រើដើម្បីកំចាត់រោគចំណុចប្រទាក់ទូទៅមុននិងក្រោយពេលប្រើដោយមានសេចក្តីណែនាំជាលាយលក្ខណ៍អក្សរដែលបានណែនាំណែនាំដល់អ្នកប្រើប្រាស់តំបន់អាង / អាង។
- ប្រើថ្នាំសម្លាប់មេរោគដែលត្រូវបានអនុម័តដោយ EPA នៅលើផ្ទៃដែលប៉ះជាទូទៅរួមទាំងប៉ុន្តែមិនមានកំណត់ចំពោះ៖
  - តំបន់អាងទឹក - ច្រកទ្វារសោតុកៅអីរទេះរុញអាងហែលទឹកនិងលើតុ
  - បន្ទប់បង្គន់សាធារណៈដែលបានប្រើរួម - ចំណុចទាញទ្វារ, ឧបករណ៍បើកភ្លើង, ក្បាលបើទឹក, សោនិងម៉ាស៊ីនលក់អាហារ
  - អាងហែលទឹក - ក្តារទាត់ឧបករណ៍អណ្តែតទឹករំអិល

**រាយការណ៍អំពីអំពើហិង្សា**  
**សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ**  
**EMAIL: CETASKFORCE@LONGBEACH.GOV**

**ឃ។ ធ្វើការត្រួតពិនិត្យសុវត្ថិភាពអាងដើម្បីធានាថាគីមីវិទ្យាអាងគឺគ្រប់គ្រាន់សម្រាប់ការលាងកំចាត់រោគហើយអាងនេះត្រូវបានគេវាយតម្លៃសម្រាប់ឧបករណ៍សុវត្ថិភាព។**

- ធ្វើការត្រួតពិនិត្យសុវត្ថិភាពអាងដើម្បីធានាថាគីមីវិទ្យាអាងគឺគ្រប់គ្រាន់សម្រាប់ការលាងកំចាត់រោគហើយអាងនេះត្រូវបានគេវាយតម្លៃសម្រាប់ឧបករណ៍សុវត្ថិភាព។
  - ប្រតិបត្តិការនិងការថែរក្សាឱ្យបានត្រឹមត្រូវគួរតែធ្វើឱ្យរឹសអសកម្មនៅក្នុងទឹក។
  - ពិគ្រោះយោបល់ជាមួយក្រុមហ៊ុនឬវិស្វករដែលបានរៀបចំកន្លែងទឹកដើម្បីសំរេចថាគីមីវិទ្យាសម្រាប់មេរោគដែលមាន ឈ្មោះថា N ដែលត្រូវបានយល់ព្រមដោយ EPA គឺល្អបំផុតសម្រាប់កន្លែងទឹក។
  - សម្រាប់គ្រឿងបរិក្ខារដែលមិនទាន់ដំណើរការសូមប្រញាប់ទឹកក្តៅនិងគ្រឿងជាក់រយៈពេល ៥ នាទីមុននឹងបើកម្តងទៀតដើម្បីជំនួសទឹកដែលមិនស្អាតនៅក្នុងបណ្តាញទឹកដោយការផ្គត់ផ្គង់ទឹកស្រស់និងមានសុវត្ថិភាព។
- អនុវត្តផែនការសម្អាតនិងលាងកំចាត់រោគសម្រាប់ផ្ទៃដែលប៉ះព្រឹកញាប់និងសម្រាប់វត្ថុដែលបានចែករំលែករាល់ពេលដែលពួកគេត្រូវបានប្រើ។ ប្រើថ្នាំសម្លាប់មេរោគដែលត្រូវបានអនុម័ត EPA ។ ខាងក្រោមនេះនឹងត្រូវសម្អាតនិងរមាប់មតព្រឹកញាប់តាមកាលវិភាគខាងក្រោម៖
  - បង្កាន់ដៃនិងអិល \_\_\_\_\_
  - កៅអីកន្លែងអង្គុយកុំព្យូទ័របន្ទះ \_\_\_\_\_
  - ចំណុចបង្កាន់ទាញទ្វារនិងផ្ទៃនៃបន្ទប់ទឹក, ស្ថានីយ៍លាងដៃ, ស្ថានីយ៍ផ្លាស់ប្តូរកន្ទួបនិងទឹកផ្កាឈូក \_\_\_\_\_
  - ក្តារទាក់និងធុងមី \_\_\_\_\_
  - គ្រឿងបរិក្ខារប្រើប្រាស់ទូទៅ (ឧទាហរណ៍ ទូតូចៗ) \_\_\_\_\_
  - បន្ទប់ទឹកនិងបង្គនសាធារណៈ \_\_\_\_\_
  - ផ្សេងទៀត \_\_\_\_\_
- ភ្ញៀវនិងអ្នកប្រើអាងត្រូវតែពាក់គម្របមុខពេលនៅក្នុងអាងហែលទឹករួមទាំងទៅនិងពីអាងនិងការប្រើប្រាស់កន្លែងរួម។
- ធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីគាំទ្រអនាម័យដែលមានសុខភាពល្អត្រូវបានផ្តល់ជូនគ្រប់ពេល។ ការផ្គត់ផ្គង់រួមមានសាប៊ូទឹកអនាម័យដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយកន្លែងក្រដាសជាលិកានិងកំប៉ុងសំរាម
- រៀបចំប្រព័ន្ធដើម្បីឱ្យគ្រឿងសង្ហារឹម (ឧទាហរណ៍កៅអីអង្គុយ) ឬរបស់ប្រើប្រាស់ទូទៅផ្សេងទៀតដែលត្រូវការសម្អាតនិងរមាប់មតត្រូវបានទុកដោយឡែកពីគ្រឿងសង្ហារឹមដែលបានសម្អាតនិងលាងបានឬរបស់ប្រើប្រាស់រួមផ្សេងទៀត។
  - ធានាឱ្យបាននូវគ្រឿងសង្ហារឹមបរិក្ខារឧបករណ៍កន្លែងរួមត្រូវបានការពារពីការចម្លងរោគមុនពេលប្រើប្រាស់។
- ប្រភពទឹកផឹកត្រូវបានគ្របដណ្តប់ដើម្បីការពារការប្រើប្រាស់។
- លើកទឹកចិត្តអ្នកប្រើប្រាស់អាងពីការចែករំលែករបស់របរជាពិសេសអ្នកដែលពិបាកសម្អាតនិងលាងបានឬអ្នកដែលមានបំណងទាក់ទងមុខ (ឧ។ វ៉ែនតាក្លៀកច្រមុះនិងស្ករដៃ) ។
- ធានាថាកន្លែងនេះមានឧបករណ៍គ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់អាងដូចជាក្តារទាក់គុយទារអាងហែលទឹកនិងឧបករណ៍អណ្តែតទឹកផ្សេងទៀតដើម្បីកាត់បន្ថយការចែករំលែកឱ្យតិចបំផុតនៅកន្លែងដែលអាចធ្វើទៅបាន។ កំណត់ការប្រើប្រាស់ចំពោះអ្នកប្រើប្រាស់ម្នាក់ក្នុងពេលតែមួយហើយសម្អាតនិងលាងបានរបស់របរនាបំពេញប្រើប្រាស់ម្តង ៗ ។
- បុគ្គលត្រូវបានលើកទឹកចិត្តឱ្យយកកន្លែងផ្ទាល់ខ្លួនទៅអាងហើយមិនគួរចែកកន្លែងជាមួយអ្នកដែលនៅខាងក្រៅគ្រួសាររបស់ពួកគេឡើយ។
- កន្លែងលាងបានយោងទៅតាមការណែនាំរបស់អ្នកផលិត។ ប្រើសីតុណ្ហភាពទឹកដែលសមស្របបំផុតនិងធាតុស្លូតទាំងស្រុង។
- ធានាបាននូវប្រព័ន្ធខ្យល់នៃកន្លែងក្នុងផ្ទះមានដំណើរការល្អ។
- សម្រាប់គ្រឿងបរិក្ខារអាងហែលទឹកក្នុងផ្ទះបង្កើនការណែនាំនិងចរាចរខ្យល់នៅខាងក្រៅតាមដែលអាចធ្វើទៅបានដោយបើកបង្អួចនិងទ្វារដោយប្រើកង្ហារឬវិធីផ្សេងទៀត។ **ទោះយ៉ាងណាក៏ដោយកុំបើកបង្អួចនិងទ្វារប្រសិនបើការធ្វើបែបនេះបង្កហានិភ័យសុវត្ថិភាពដល់បុគ្គលិកភ្ញៀវឬអ្នកហែលទឹក។**

**ង។ ធ្វើការផ្គត់ផ្គង់ដែលទាក់ទងទៅនឹងសាធារណរដ្ឋ**

**រាយការណ៍អំពីអំពើហិង្សា**  
**សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ**  
**EMAIL: CETASKFORCE@LONGBEACH.GOV**

- ច្បាប់ថតចម្លងពិធីសារនេះត្រូវបានបិទផ្សាយនៅច្រកចូលសាធារណៈទាំងអស់។
- ដាក់ស្លាកសញ្ញាលើកម្មស្រុកឱ្យលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកគ្របដណ្តប់ក្នុងកន្លែងកណ្តាល។
- បិទស្លាកសញ្ញានៅច្រកចូលរោងចក្រដោយជូនដំណឹងដល់អ្នកទាំងអស់គ្នាថា៖ (១) ចៀសវាងចូលទៅកន្លែងនោះប្រសិនបើពួកគេកំពុងមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមរួមមានក្អកក្អិនក្តៅឬរោគសញ្ញាផ្សេងទៀតដែលអាចជា COVID-19; (២) ដើម្បីរក្សាចម្ងាយអប្បបរមា ៦ ហ្វីតពីសមាជិកមិនមែនគ្រួសារដល់កម្រិតដែលអាចធ្វើទៅបាននិងមិនឱ្យមានទំនាក់ទំនងរាងកាយដែលមិនចាំបាច់នៅក្នុងអាងទឹក។ (3) កណ្តាលនិងក្អកទៅក្នុងកែងដៃមួយ; (៤) កុំចាប់ដៃឬចូលរួមទាក់ទងនឹងរាងកាយដែលមិនចាំបាច់។ (៤) លាងដៃឱ្យបានញឹកញាប់ឬប្រើអនាម័យពេលចូលអាងហែលទឹក។

**ច។ ផ្ទៀងផ្ទាត់នោះអាចទទួលបាននូវសេវាកម្មដ៏សំខាន់**

- សេវាកម្មដែលមានសារៈសំខាន់ចំពោះម្ចាស់ / អ្នករស់នៅត្រូវបានផ្តល់អាទិភាព។
- វិធានការណ៍ត្រូវបានបង្កើតឡើងដើម្បីធានាបាននូវការទទួលបានទំនិញនិងសេវាកម្មសម្រាប់អ្នកដែលមានកម្រិតនៃការចល័តនិង / ឬមានហានិភ័យខ្ពស់នៅក្នុងទីសាធារណៈ។

**វិធានការបន្ថែមណាមួយដែលមិនរាប់បញ្ចូលខាងលើត្រូវតែត្រូវបានចុះបញ្ជីនៅលើទំព័រដាច់ដោយឡែកដែលអាជីវកម្មត្រូវតែភ្ជាប់ទៅនឹងឯកសារនេះ។**

**អ្នកអាចទាក់ទងមនុស្សដូចខាងក្រោមដោយមានសំណួរឬយោបល់អំពីពិធីសារនេះ៖**

**ឈ្មោះទំនាក់ទំនងអាជីវកម្ម៖**

**លេខទូរសព្ទ៖**

**កាលបរិច្ឆេទកែប្រែចុងក្រោយ៖**

**រាយការណ៍អំពីអំពើហិង្សា**  
**សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ**  
**EMAIL: CETASKFORCE@LONGBEACH.GOV**